



# សូមនិយាយពីប្រាក់សោធននិវត្តន៍

## តើអ្វីទៅជា superannuation?

**Superannuation (ក៏គេស្គាល់ថាជា 'super' ដែរ) គឺជាវិធីមួយរក្សាលុយទុកក្នុងខណៈដែលលោកអ្នកធ្វើការ ដើម្បីឲ្យលោកអ្នកអាចទទួលបានប្រាក់ចំណូលបាននៅពេលចូលនិវត្ត។**

**មូលនិធិប្រាក់សោធននិវត្តន៍ដូចជា LUCRF Super ធ្វើវិធានទុនលុយដើម្បីជួយឲ្យលុយកើន។**

**នៅពេលលោកអ្នកចូលនិវត្ត លោកអ្នកអាចដក ឬរាក់សោធននិវត្តន៍របស់លោកអ្នកដែលបានសន្សំទុកក្នុងជីវិតការងាររបស់លោកអ្នក។**

## តើនរណាបង់ super របស់អ្នក?

ច្បាប់តម្រូវឲ្យនៃធ្វើការរបស់លោកអ្នកបង់បដិភាគ Super សម្រាប់លោកអ្នក។ ប្រាក់បដិភាគអប្បបរមាដែលត្រូវបង់ក្នុងបច្ចុប្បន្នគឺ 9.5% នៃប្រាក់ខែរបស់លោកអ្នក។

លោកអ្នកអាចដាក់លុយបន្ថែមចូលទៅ Super ប្រសិនបើលោកអ្នកចង់។ មានការលើកទឹកចិត្តផ្នែកពន្ធដារ និងប្រាក់រដ្ឋាភិបាលដែលលោកអ្នកអាចមានសិទ្ធិទទួលបានដែលបង្កើតឡើងជួយលោកអ្នកឲ្យបង្កើន Super របស់លោកអ្នក។

លោកអ្នកសន្សំ Super កាន់តែច្រើននៅពេលឥឡូវនេះ លោកអ្នកនឹងទទួលបានកាន់តែច្រើននៅពេលចូលនិវត្ត។

## ហេតុអ្វីបែបនេះ super សំខាន់មែលះ?

អាយុកាលមធ្យមនៃជនជាតិអូស្ត្រាលីកើនឡើងដែលមានន័យថាអ្នកប្រហែលជាត្រូវបង់ប្រាក់សម្រាប់ការចូលនិវត្តរយៈពេលវែងជាងជំនាន់មុន។

ប្រាក់ចូលនិវត្តរបស់រដ្ឋាភិបាលតែមួយមិនអាចផ្តល់លោកអ្នកនូវប្រាក់គ្រប់គ្រាន់ដែលត្រូវការសម្រាប់ការចូលនិវត្តដោយស្រួលបានទេ។

គណនី super របស់លោកអ្នកទំនងក្លាយជាទ្រព្យបំផុតដែលអ្នកពុំធ្លាប់មាន។ សម្រាប់មនុស្សភាគច្រើនបំផុត super គឺជាការសន្សំជាង 40 ឆ្នាំ។

## និយាយបន្តិចអំពី LUCRF Super

យើងជាមូលនិធិប្រាក់សោធននិវត្តន៍ដំបូងដែលបង្កើតឡើងនៅឆ្នាំ 1978។

គោលបំណងរបស់យើងគឺដើម្បីផ្តល់សេវាល្អប្រសើរ និងផ្តល់ប្រាក់ចំណេញជាប់លាប់តាមលក្ខណៈប្រកួតប្រជែង។

យើងមានសមាជិកពីគ្រប់ប្រភេទ និងអ្នកណាក៏អាចចូលជាសមាជិកបានដែរ។ បច្ចុប្បន្ននេះយើងធ្វើដៃគូជាមួយសមាជិកជាង 170,000 នាក់ និងមានមូលនិធិជាង \$4,800 លានដុល្លារ (\$4.8 billion) ស្ថិតនៅក្រោមការគ្រប់គ្រងរបស់យើង។



ធ្វើប្រតិបត្តិការបម្រើផលប្រយោជន៍សមាជិក, យើងអាចជួយលោកអ្នកឲ្យមានអារម្មណ៍ស្ងប់ចាប់ពីការងារដំបូងរបស់លោកអ្នកដល់ពេលចូលនិវត្ត និងពេលក្រោយទៀត។



- ✓ តម្លៃឈ្នួលទាប
- ✓ ប្រាក់បំណែញពីការវិនិយោគរយៈពេលវែង
- ✓ រដ្ឋបាល និងកងទ័ពទាក់ទងស្ថិតក្នុងក្រុមហ៊ុន
- ✓ ដំបូន្មានហិរញ្ញវត្ថុនៅតាមស្ថានភាពបុគ្គលម្នាក់ៗ
- ✓ ផលិតផលប្រាក់ចូលនិវត្តន៍ និង Super ដែលឈ្នះពានរង្វាន់។
- ✓ ជម្រើសវិនិយោគទូលំទូលាយ
- ✓ ការធានារ៉ាប់រងមានភាពប្រកួតប្រជែង
- ✓ អាយុវ័យវែង និងការប្រើសេវាអនឡាញមានសុវត្ថិភាពល្អ។

# នៅពេលណាទើបលោកអ្នក បើក super បាន?

វាជាទូទៅស្ថិតក្នុងគណនី Super របស់លោកអ្នកដល់ ពេលលោកអ្នកចូលនិវត្តន៍ការងារ។

លោកអ្នកអាចបើក Super លោកអ្នកបាននៅពេល:

- លោកអ្នកដល់អាយុកំណត់ដែលអាចដក Super បាន (preservation age) ហើយចូលនិវត្តន៍រហូត។
- លោកអ្នកមានអាយុ 65 ឆ្នាំ ដោយមិនគិតថាតើលោកអ្នកចូលនិវត្ត ឬឥតទេ។

Preservation age គឺជាអាយុអប្បបរមាដែលលោកអ្នក អាចដក super លោកអ្នក និងកំណត់ដោយរដ្ឋាភិបាល ដូចខាងក្រោម:

ថ្ងៃខែឆ្នាំកំណើត	Preservation age
មុន 1/7/60	55
1/7/60 – 30/6/61	56
1/7/61 – 30/6/62	57
1/7/62 – 30/6/63	58
1/7/63 – 30/6/64	59
បន្តទ បំពី 30/6/64	60

នៅពេលដែលលោកអ្នកដល់ preservation age លោកអ្នកមានជម្រើសបន្តធ្វើការ និងបន្ថែមប្រាក់ ចំណូលដោយអាចដកចំណែក Super របស់លោកអ្នកបាន។

ក្នុងកាលៈទេសៈពិសេស រដ្ឋាភិបាលអាចអនុញ្ញាត ឱ្យលោកអ្នកដកយក Super លោកអ្នកមុនបាន។

**ជួយ!**  
ខ្ញុំមានមូលនិធិ Super ច្រើន

តើខ្ញុំអាចក្លាយជា សមាជិក LUCRF Super បានដោយ របៀបណា?

ការមានមូលនិធិ super ច្រើនមានន័យថាលោកអ្នក អ្នកបង់ថ្លៃលម្អូលច្រើន។

រយៈពេលរាប់ឆ្នាំ ថ្លៃលម្អូលទាំងនេះអាចបូកបន្ថែម ដល់ទៅរាប់ពាន់ដុល្លារដោយបន្ទុកលុយតិច សម្រាប់លោកអ្នក នៅពេលលោកអ្នកត្រូវការវា ខ្លាំងបំផុត។

យើងអាចជួយលោកអ្នកស្វែងរក super ដែល បាត់ និងបញ្ចូលមូលនិធិដើម្បីឱ្យលោកអ្នកមាន គណនីតែមួយសម្រាប់តាមដាន។

**គ្រប់គ្រង super របស់លោកអ្នកដោយផ្ទេរ ប្រាក់មកក្នុង គណនីរបស់ LUCRF Super**

**គ្រាន់តែបំពេញទម្រង់ពាក្យសុំចូលសមាជិក និងបញ្ជូនវាមកយើង។**

ប្រសិនបើ LUCRF Super មិនមែនជាមូលនិធិដែលកន្លែងធ្វើការលោកអ្នកប្រើដោយស្វ័យប្រវត្តិទេ នៅពេលនោះលោកអ្នកក៏ត្រូវ បំពេញទម្រង់ជ្រើសរើសមូលនិធិ Super និងបញ្ជូនវាទៅកន្លែងធ្វើការលោកអ្នក។

លោកអ្នកអាចទាញយកទម្រង់ទាំងនេះ នៅ [lucrf.com.au](http://lucrf.com.au) ឬហៅទូរស័ព្ទទៅលេខ **1300 130 780**.

ការស្រាវជ្រាវថ្មីៗនេះបង្ហាញថាយើងមាន **សមាជិក super សម្តែង ការពេញចិត្តជាងគេមួយចំនួន** នៅប្រទេសអូស្ត្រាលី។

Roy Morgan Research, Roy Morgan Superannuation and Wealth Report, 2015.



ទាក់ទងមកយើង  
**1300 130 780**  
[mypartner@lucrf.com.au](mailto:mypartner@lucrf.com.au)  
[lucrf.com.au](http://lucrf.com.au)



Issued April 2016 by L.U.C.R.F Pty Ltd ABN 18 005 502 090 AFSL 258481 as Trustee for Labour Union Co-Operative Retirement Fund (LUCRF Super) ABN 26 382 680 883. This is general information only and has been prepared without taking into account your personal financial situation, objectives or needs. General information is not advice. You should assess your personal financial situation before making a decision about LUCRF Super. To help you decide we recommend you read our current Product Disclosure Statement (PDS), available from the website or by calling us. We appreciate the contribution of our members who have given their permission for their images to appear in this document. At the time of publication, their authority had not been withdrawn.